

Janet T. Mills
អភិបាលក្រុង



Maine Department of Health and Human Services
Office of MaineCare Services
(ក្រសួងសុខាភិបាលនិងសេវាកម្មពលរដ្ឋនៃរដ្ឋម៉ែន)
(ការិយាល័យសេវាកម្មមេឌីសែរ)
11 State House Station
Augusta, Maine 04333-0011
ទូរស័ព្ទ : (207) 287-3707; ទូរសារ : (207) 287-2675
អ្នកប្រើ TTY : ចុចលេខ 711 (លេខបន្តរបស់រដ្ឋម៉ែន Maine)

Jeanne M. Lambrew, Ph.D.
គណៈកម្មការ

ការធានារ៉ាប់រងដោយសេវាកម្មគ្រោះអាសន្ន Emergency MaineCare ចេញថ្លៃលើការធ្វើតេស្តរកមេរោគ និងការព្យាបាលជំងឺ COVID-19 (វិវសកូណា) ថ្ងៃទី 19 ខែឧសភា ឆ្នាំ 2020

COVID-19 គឺជាជំងឺមួយប្រភេទ ដែលបណ្តាលមកពីវិវសកូណា។ អ្នករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកដែលមិនមានឈ្មោះក្នុងបញ្ជីពលរដ្ឋ អាចទទួលបានសេវាកម្ម ដោយមិនបាច់បង់ប្រាក់ គឺសេវាកម្ម ធ្វើតេស្ត និងព្យាបាលជំងឺ COVID-19 តាមរយៈសេវាកម្មគ្រោះអាសន្ន "Emergency MaineCare"។

តើអ្វីជាសេវាកម្មគ្រោះអាសន្ន Emergency MaineCare?

សេវាកម្មគ្រោះអាសន្ន Emergency MaineCare អនុញ្ញាតឱ្យអ្នកដែលមិនបានទទួលការធានារ៉ាប់រងពេញលេញពី MaineCare អាចទទួលបានសេវាកម្មថែទាំសុខភាព សម្រាប់ព្យាបាលជំងឺក្នុងគ្រោះអាសន្ន។ សេវាកម្មទាំងអស់នេះ មិនបាច់ផ្តល់ជូននៅក្នុងផ្នែកសង្គ្រោះបន្ទាន់ ឬនៅឯមន្ទីរពេទ្យឡើយ ។

ឧទាហរណ៍អំពីស្ថានភាពជំងឺក្នុងគ្រោះអាសន្ន គឺជាប្រភេទជំងឺដែលកើតឡើងភ្លាមៗ ហើយមានសភាពធ្ងន់ធ្ងរ ។ បើសិនជាមិនទទួលបានការថែទាំវេជ្ជសាស្ត្រភ្លាមៗទេ គឺអាចបណ្តាលឱ្យ៖

- មានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពរបស់អ្នក
- មានការខូចខាតធ្ងន់ធ្ងរចំពោះរាងកាយអ្នក ឬ
- ខូចខាតមុខងាររាងកាយធ្ងន់ធ្ងរ។

COVID-19 គឺជាប្រភេទជំងឺដែលចាក់ទុកថាជាជំងឺក្នុងគ្រោះអាសន្ន ។ ការធ្វើតេស្ត និងព្យាបាលជំងឺនេះ អាចទទួលបានការធានារ៉ាប់រងក្រោមសេវាកម្មគ្រោះអាសន្ន Emergency MaineCare ក្នុង ពិរោះថាជំងឺ COVID-19 អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរចំពោះសុខភាព និងខូចខាតរាងកាយ និងខូចខាតមុខងាររបស់រាងកាយធ្ងន់ធ្ងរ ។

តើការធ្វើតេស្តរកមេរោគ និងការព្យាបាលជំងឺ COVID-19 ស្ថិតក្រោមការធានារ៉ាប់រងពីសេវាកម្មគ្រោះអាសន្ន Emergency MaineCare មែនទេ?

មែន។ ការធ្វើតេស្តរកមេរោគ COVID-19 និងសេវាកម្មសំខាន់ៗ ពាក់ព័ន្ធនឹងការព្យាបាលជំងឺ COVID-19 គឺស្ថិតក្រោមការធានារ៉ាប់រងដែលអ្នកជំងឺមិនចាំបាច់ចេញការចំណាយឡើយ។ ឧទាហរណ៍អំពីការព្យាបាល ដែលស្ថិតក្រោមការធានារ៉ាប់រងសម្រាប់ជំងឺ COVID-19 រួមទាំងការសម្រាកពេទ្យ សេវាកម្មថែទាំសុខភាពតាមផ្ទះ និងការព្យាបាលប្រព័ន្ធដកដើម ។

រោគសញ្ញាជំងឺ COVID-19

រោគសញ្ញាជំងឺ COVID-19 អាចមានពីមធ្យមទៅធ្ងន់ធ្ងរ ។ រោគសញ្ញាទាំងអស់ អាចចេញក្នុងរវាងពី 2-14 ថ្ងៃក្រោយពេលមេរោគនេះបានឆ្លងចូលក្នុងខ្លួនមនុស្ស ។ រោគសញ្ញាទាំងអស់អាចរួមបញ្ចូលនូវ៖

- ក្អក
- ដកដង្ហើមដង្ហក់ ឬពិបាកដកដង្ហើម
- ក្រុនក្តៅ
- រងារញាក់
- ឈឺសាច់ដុំ
- ឈឺបំពង់ក
- អណ្តាតបាក់រស់ជាតិ ឬច្រមុះបាក់ក្លិនថ្មី

មានរបាយការណ៍អំពីរោគសញ្ញាផ្សេងទៀតដែលមិនសូវកើតឡើង ដូចជា ចង់ក្អក ក្អកចង្កោរ ឬរាក ។

បើមានរោគសញ្ញាជំងឺ COVID-19 តើអ្នកត្រូវធ្វើដូចម្តេច?

រោគសញ្ញាធ្ងន់ធ្ងរ គឺជាជំងឺគ្រោះអាសន្ន៖ អ្នកត្រូវទៅរក ការព្យាបាលជាបន្ទាន់ បើអ្នកឬសមាជិកគ្រួសារអ្នក មានជួបសញ្ញាមានរោគសញ្ញាណាមួយនៃជំងឺ COVID-19៖

- ពិបាកដង្ហើម
- ឈឺដើមទ្រូងមិនស្រាក ឬមានសម្ពាធក្នុងដើមទ្រូង
- មានអារម្មណ៍កាន់កាំងថ្មីៗ ឬពិបាកដើមទ្រូងពឹងពេក
- ហើមបបូរមាត់ ឬហើមមុខ

បើអ្នកមានរោគសញ្ញាណាមួយខាងលើ សូមហៅទូរស័ព្ទលេខ 911 ឬក៏ហៅទូរស័ព្ទជាមុនមកកាន់ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ មូលដ្ឋានរបស់អ្នក ។ សូមប្រាប់បុគ្គលិកទទួលខុសត្រូវនៅទីនោះឱ្យបានដឹងថា អ្នកកំពុងស្វែងរកជំនួយថែទាំព្យាបាលអ្នកដែលកើតជំងឺក្នុងនៃរោគសញ្ញាមានរោគសញ្ញាណាមួយនៃជំងឺ COVID-19 នៅក្នុងខ្លួន ។

រោគសញ្ញាដែលត្រូវការការថែទាំពិសេសបំផុត៖ បើរោគសញ្ញារបស់អ្នក មិនមានភាពធ្ងន់ធ្ងរដូចអ្វីដែលបានបង្ហាញពីខាងលើ តែវាមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដែលត្រូវការទៅជួបអ្នកផ្តល់សេវាកម្មថែទាំសុខភាព សូមហៅទូរស័ព្ទមុនពេលអ្នកចេញដំណើរទៅកាន់ការិយាល័យ ឬគ្លីនិករបស់ពួកគេ។ ពេទ្យមិនចង់ឃើញវិវសកូណាអ្នកឆ្លងទៅអ្នកដទៃឡើយ ដូច្នេះពួកគេអាចប្រាប់អ្នកជាលក្ខណៈពិសេសពីអ្វីដែលអ្នកត្រូវធ្វើ។

រោគសញ្ញាក្នុងកម្រិតមធ្យម៖ ប្រសិនបើរោគសញ្ញារបស់អ្នកមានលក្ខណៈមធ្យម ហើយមិនតម្រូវឱ្យមកជួបអ្នកផ្តល់សេវាកម្មថែទាំសុខភាព ក៏អ្នកត្រូវបែកខ្លួននៅដាច់ពីគេក្នុងផ្ទះ។ ព័ត៌មានអំពីការបែកខ្លួនចេញពីគេ មាននៅ [ទីនេះ](#)។

តើអ្នកត្រូវធ្វើអ្វី បើអ្នកមិនមានអ្នកផ្តល់សេវាកម្មថែទាំសុខភាព ប្រចាំខ្លួនទេនោះ?

បើអ្នកឈឺ ហើយត្រូវការធ្វើតេស្តរកមេរោគ COVID-19 តែអ្នកមិនមានអ្នកផ្តល់សេវាកម្មថែទាំសុខភាពប្រចាំខ្លួនទេនោះ អ្នកអាចមកជួបអ្នកផ្តល់សេវាកម្មថែទាំសុខភាពគ្រោះអាសន្ន ឬក៏ធ្វើដំណើរមកកាន់មណ្ឌលសុខភាពដើម្បីទទួលបានការថែទាំ

និងធ្វើតេស្តរកមេរោគនេះ ។ បើអ្នកមិនអាចដឹងប្រាកដពីទីកន្លែងផ្តល់ការធ្វើតេស្តរកមេរោគនេះ នៅមូលដ្ឋានរបស់អ្នក សូមរកមើលទីតាំង [មណ្ឌលសុខភាពសហគមន៍](#) ដែលនៅក្បែរអ្នក ឬក៏ហៅទូរស័ព្ទមន្ទីរពេទ្យមូលដ្ឋានរបស់អ្នក ។

សូមចងចាំថាវិធីការព្រួយបារម្ភសម្រាប់អ្នកដែលមិនបានធ្វើតេស្តរកមេរោគ COVID-19 ដែរឬទេ ហើយប្រាប់ពួកគេដែរថា អ្នកនឹងមកកាន់ទីនោះឆាប់ៗ ។

នរណាខ្លះដែលអាចទទួលបានការចេញថ្លៃពីសេវាកម្មគ្រោះអាសន្ន Emergency MaineCare?

សេវាកម្មគ្រោះអាសន្ន Emergency MaineCare សម្រាប់អ្នកដែលមិនមែនជាពលរដ្ឋអាមេរិក ដែលមិនមានលក្ខណៈសម្បត្តិអាចទទួលបានអត្ថប្រយោជន៍ពេញលេញពី MaineCare ដោយសារតែស្ថានភាពអន្តោប្រវេសន៍ ឬក៏ដោយសារតែពួកគេជាអ្នករស់នៅខុសច្បាប់ ។ មិនមែនគ្រប់ជនអន្តោប្រវេសន៍ស្របច្បាប់ សុទ្ធតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពី MaineCare ឡើយ ។

ពេលវេលា និងរបៀបដាក់ពាក្យសុំសេវាកម្មគ្រោះអាសន្ន Emergency MaineCare

បើអ្នកកើតជំងឺ COVID-19 ត្រូវការសង្គ្រោះបន្ទាន់ ត្រូវប្រញាប់ប្រញាល់ស្វែងរកការថែទាំ។ អ្នកអាចដាក់ពាក្យសុំការធានារ៉ាប់រងនាពេលក្រោយ។

ដើម្បីទទួលបានការចេញថ្លៃរ៉ាប់រងពីសេវាកម្មគ្រោះអាសន្ន Emergency MaineCare អ្នកត្រូវដាក់ពាក្យសុំតាមរយៈការិយាល័យ DHHS សម្រាប់ការមិនពឹងពាក់លើគ្រួសារ (DHHS Office for Family Independence)។ អ្នកអាចដាក់ពាក្យសុំបានគ្រប់ពេល ហើយអ្នកមានពេលរហូតដល់ទៅបីខែក្នុងការដាក់ពាក្យសុំការចេញថ្លៃធានារ៉ាប់រង ក៏ក៏ជាបីថ្ងៃដែលអ្នកបានទទួលសេវាកម្មថែទាំសុខភាព ។ ឧទាហរណ៍ បើអ្នកបានទៅធ្វើតេស្តរកមេរោគ COVID-19 ក្នុងថ្ងៃទី 30 ខែ មីនា ឆ្នាំ 2020 គឺអ្នកមានពេលរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2020 ដើម្បីដាក់ពាក្យសុំ និងទទួលបានការចេញថ្លៃធានារ៉ាប់រងលើការធ្វើតេស្តរកមេរោគនេះ នៅថ្ងៃទី 30 ខែមីនា។

អ្នកអាចដាក់ពាក្យសុំការធានារ៉ាប់រងតាម [អនឡាញ](#) ឬដោយការ [ទាញយកពាក្យសុំ](#) បំពេញព័ត៌មាន រួចដាក់ជូនតាម [អ៊ីម៉ែល](#) ទូរសារ (207-7788429), ឬតាមប្រៃសនីយ៍ មកកាន់ការិយាល័យ (Office for Family Independence, 114 Corn Shop Lane, Farmington, ME 04938) ។

អង្គការជំនួយអតិថិជនចំពោះសេវាកម្មថែទាំសុខភាពតម្លៃថោក (Consumers for Affordable Health Care)

មានវត្តមានចំនួនមួយក្នុងដំណើរការដាក់ពាក្យសុំ ហើយអ្នកអាចទាក់ទងពួកគេតាមទូរស័ព្ទលេខ **1-800-965-7476** ។

បើអ្នកដាក់ពាក្យសុំ ហើយលទ្ធផលគឺអ្នកមានសិទ្ធិទទួលបានការចេញថ្លៃធានារ៉ាប់រងនេះ ក្រោយពេលអ្នកទទួលបានការធ្វើតេស្តរកមេរោគ COVID-19 ឬក្រោយពេលទទួលបានសេវាកម្មថែទាំសុខភាពគ្រោះអាសន្នផ្សេងទៀត សូមកុំភ្លេចប្រាប់ផ្នែកចេញបញ្ជីបញ្ជីប្រាក់ឱ្យបានដឹងថា អ្នកបានទទួលសេវាកម្មដែលមានសិទ្ធិ ដើម្បីឱ្យពួកគេអាចចេញបញ្ជីនេះធ្វើទៅកាន់ MaineCare។ នៅពេលដែលការចេញថ្លៃធានារ៉ាប់រងរបស់អ្នក ដំណើរការ គឺអ្នកមិនបាច់បង់ថ្លៃសេវាកម្មគ្រោះអាសន្នដែលអ្នកបានទទួលឡើយ នៅខណៈពេលការចេញថ្លៃធានារ៉ាប់រងរបស់អ្នកនៅដំណើរការនៅឡើយ។ បើអ្នកទទួលបានបំណុលប្រាក់ដែលមិនត្រូវធ្វើមកអ្នកទេនោះ អ្នកត្រូវប្រាប់អ្នកផ្តល់សេវាកម្មឱ្យបានដឹង។

សេវាកម្មគ្រោះអាសន្ន Emergency MaineCare និងការបង់ថ្លៃរបស់សាធារណៈ

អង្គការសេវាកម្ម ភាពជាពលរដ្ឋអាមេរិក និងសេវាកម្មអន្តោប្រវេសន៍ (USCIS, U.S. Citizenship and Immigration Services) បានបញ្ជាក់យ៉ាងច្បាស់ថា ថ្លៃសេវាកម្មធ្វើតេស្តរកមេរោគ ការព្យាបាល ឬការថែទាំបង្ការជំងឺ COVID-19 នឹងមិនត្រូវចាត់ទុកថាជាថ្លៃកម្មវិធីនៃសេចក្តីសម្រេចចំពោះការចំណាយរបស់សាធារណៈឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមអានព័ត៌មានក្នុង [តារាងព័ត៌មាន](#) ដែលបានរៀបចំឡើងដោយអង្គការសម្ព័ន្ធសិទ្ធិអន្តោប្រវេសន៍ប្រចាំរដ្ឋមេន (Maine Immigrants' Rights Coalition), គម្រោងគតិសិទ្ធិរដ្ឋប្រវេសន៍ប្រចាំរដ្ឋមេន (ILAP, Immigrant Legal Advocacy Project) និងអង្គការយុត្តិធម៌ស្ថេរភាពគ្នារដ្ឋមេន (Maine Equal Justice) ។

តើអ្នកមានសំណួរអីទេ?

បើមានសំណួរ សូមហៅទូរស័ព្ទមកកាន់ផ្នែកសេវាកម្មសមាជិករបស់ MaineCare (MaineCare Member Services) តាមលេខ 1-800-977-6740 ។ ចំពោះអ្នកប្រើ TTY សូមចុចមកលេខ 711 ។ បើត្រូវការអ្នកបកប្រែភាសា យើងមានផ្តល់ជូន ។

ធនធានដែលមានប្រយោជន៍សម្រាប់អ្នក

- សំណួរដែលចោទសួរញឹកញាប់មកកាន់អង្គការគ្រប់គ្រងជំងឺឆ្លងប្រចាំរដ្ឋមេន [\(Maine CDC\)](#) អំពីជំងឺ COVID-19
- មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (Centers for Disease Control and Prevention) [ព័ត៌មាន](#) ទូទៅអំពីជំងឺ [COVID-19](#) (ចម្រុះភាសា)
- [ទំព័រវិបសាយ ILAP's COVID-19](#)
- ធនធានអំពីជំងឺ COVID-19 របស់ [យុត្តិធម៌ស្ថេរភាពគ្នារដ្ឋមេន \(Maine Equal Justice\)](#)
- [អតិថិជននៃការថែទាំសុខភាពដែលមានតម្លៃថោក \(Consumers for Affordable Health Care\)](#)